



សម្រាប់ព័ត៌មានបន្ថែមសូមស្កេនទីនេះ

For more information, please scan here.

សម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ និងព័ត៌មានផ្សេងៗទៀត សូមទាក់ទងការិយាល័យទំនាក់ទំនងអតិថិជន ២៤ម៉ោង

For ACLEDA Bank services requirements or more information, please contact our 24-hour customer service:

+855 (0)23 994 444

+855 (0)15 999 233

អ៊ីម៉ែល: inquiry@acledabank.com.kh

វេបសាយ: www.acledabank.com.kh

លិខិតអះអាងលើគណនី និងព័ត៌មានអតិថិជន

Bank Confirmation



សេវាលិខិតអះអាងលើគណនី និងព័ត៌មានអតិថិជន

នៅពេលដែលលោកអ្នកត្រូវការឱ្យភាគីទីបីណាម្នាក់អះអាងលើគុណវុឌ្ឍិរបស់លោកអ្នក ដើម្បីយកទៅប្រើប្រាស់ក្នុងគោលបំណងផ្សេងៗដូចជា ៖ ស្នើសុំទិដ្ឋាការ ចុះបញ្ជីពាណិជ្ជកម្ម ធ្វើសវនកម្ម ។ល។ ធនាគារអេស៊ីស៊ីដា នឹងរៀបចំការងារនេះសម្រាប់លោកអ្នក ។

ធនាគារ អេស៊ីស៊ីដា ចេញជាលិខិតអះអាងលើ ព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងសេវាបញ្ជីសន្សំ សេវាឥណទាន សេវាបញ្ជី តាមប្រអប់សុវត្ថិភាព សេវាលិខិតធានា ឬកម្រិតបន្ទាត់ឥណទាន ។ល។ ដែលរូបវន្តបុគ្គលនិងនីតិបុគ្គលទាំងឡាយមានប្រតិបត្តិការជាមួយធនាគារតាមរយៈការប្រើប្រាស់ផលិតផល-សេវាកម្ម ដោយយោងតាមសមតុល្យប្រចាំចំនួនជាក់ស្តែងគិតត្រឹមកាលបរិច្ឆេទជាក់លាក់ណាមួយនៅក្នុងអតីតកាល ឬបច្ចុប្បន្នកាល ដែលអតិថិជនបានស្នើសុំ ។

កម្រៃសេវាសម្រាប់ការចេញលិខិតអះអាងលើគណនី និងព័ត៌មានអតិថិជនក្នុងមួយប្រតិបត្តិការ គឺ ៖

- ៤០.០០០រៀល
- ១០ដុល្លារអាមេរិក
- ៤០០បាត
- ១០អឺរ៉ូ
- ១០ដុល្លារអូស្ត្រាលី
- ១០ដុល្លារកាណាដា
- ១០ផោន
- ១.០០០យ៉េនជប៉ុន
- ២០០.០០០ដុងវៀតណាម
- ៨០.០០០ឡាវគីប ។

✦ កម្រៃសេវាខាងលើត្រូវបានកំណត់ឡើងក្នុងគោលបំណងជម្រាបជូនជាព័ត៌មានប៉ុណ្ណោះ និងអាចមានការកែប្រែ ។

Bank Confirmation

When you need third party to confirm your qualifications for any specific purpose like applying for visa from embassy, business registration, audition, etc., ACLEDA Bank will do it for you.

ACLEDA Bank issues the confirmation letter of other information related to deposits, credits, safe box service, bank guarantee, credit line etc. who have used the Bank's products and services in reference to their balance or any certain amount at specified date in the past or present they requested.

The fee of Bank Confirmation Service:

- KHR 40,000
- USD 10
- THB 400
- EUR 10
- AUD 10
- CAD 10
- GBP 10
- JPY 1,000
- VND 200,000
- LAK 80,000

✦ The fees are quoted for indication purpose only and subject to variation.

